

កម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហានទី១
សិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្សព្វផ្សាយលទ្ធផលពាក់កណ្តាលគម្រោង
ការត្រួតពិនិត្យ , វាយតម្លៃ និងផលប៉ះពាល់

សុន្ទរកថាស្នាគមន៍

ឯកឧត្តម អភិបាលក្រុងព្រះសីហនុ

ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៦

សណ្ឋាគារ មូនជូលី (Moon Julie) ខេត្តព្រះសីហនុ

សូមគោរព

- **ឯកឧត្តម ម៉ៅ ជូរ៉ា** រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង សមាជិកប្រតិភូ នៃក្រសួងពាណិជ្ជកម្ម
- លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃអង្គសិក្ខាសាលា ទាំងមូលជាទីមេត្រី

ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា ស្នាគមន៍នៅក្នុង **សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្សព្វផ្សាយលទ្ធផលពាក់កណ្តាលគម្រោង ការត្រួតពិនិត្យ, វាយតម្លៃ និងផលប៉ះពាល់** នៃកម្មវិធី **ពិពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហានទី១ (Cambodia Export Diversification and Expansion Program I, ហៅកាត់ថា CEDEP I) ។**

ក្នុងនាមអភិបាលក្រុងព្រះសីហនុ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវកិត្តិយសយ៉ាងកក់ក្តៅ បំផុតចំពោះក្រសួងពាណិជ្ជកម្ម ដែលបានជ្រើសយកក្រុងព្រះសីហនុ យើងខ្ញុំសម្រាប់រៀបចំសិក្ខាសាលាដ៏ មានសារៈសំខាន់នាថ្ងៃនេះ។ ជាពិសេសចំពោះវគ្គមានរបស់ **ឯកឧត្តម ម៉ៅ ជូរ៉ា** រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ និងជំរុញវិស័យស្រុកកម្ពុជា និងលោក-លោកស្រី អ្នកនាង កញ្ញា ជាសមាជិកក្រុមស្នូល ដែលអញ្ជើញមកពីក្រសួងស្ថាប័ននានា រួមមាន៖ មន្ទីរពាណិជ្ជកម្ម, មន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទ, មន្ទីរទេសចរណ៍, មន្ទីរកិច្ចការនារី, មន្ទីរឧស្សាហកម្ម និងសិប្បកម្ម, មន្ទីរ អភិវឌ្ឍន៍ជនបទ, និងសភាពាណិជ្ជកម្ម។

-លោកជំទាវ, ឯកឧត្តម, លោក លោកស្រី អ្នកនាងកញ្ញា សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ជាទីរាប់អាន !

ស្ថិតក្នុងមនោសញ្ចេតនាដ៏សែនរំភើបរីករាយនេះ ខ្ញុំសូមផ្លៀតឱកាសដ៏មានតម្លៃ ដើម្បីជម្រាបជូនឯក ឧត្តម គណៈអធិបតី លោកជំទាវ ឯកឧត្តម, លោក លោកស្រី សមាជិក សមាជិកា ទាំងមូលមេត្តាជ្រាប អំពី ស្ថានភាពទូទៅ និងសក្តានុពលសំខាន់ៗរបស់ក្រុងព្រះសីហនុដូចតទៅ ៖



- ✓
- ✓

ជាថ្មីម្តងទៀត ក្នុងនាមអភិបាលក្រុងព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការផ្សព្វផ្សាយលទ្ធផលពាក់កណ្តាលគម្រោង ការត្រួតពិនិត្យ, វាយតម្លៃ និងផលប៉ះពាល់ នៃកម្មវិធីពិធកម្ម និងពង្រីកការនាំចេញរបស់កម្ពុជាជំហានទី១ (Cambodia Export Diversification and Expansion Program I, ហៅកាត់ថា CEDEP I) នេះ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ភាគីពាក់ព័ន្ធ ជាពិសេស សមាជិកក្រុមស្នូល ឲ្យទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជម្រុញ និងលើកកម្ពស់ការចូលរួមរបស់ស្ថាប័នរដ្ឋ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដើម្បីបង្កើនផលិតភាព, ការធ្វើពិធកម្ម និងពង្រីកការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់និងអន្តរជាតិឲ្យបានកាន់តែ ច្រើនបន្ថែមទៀត។

ជាចុងបញ្ចប់នេះ ខ្ញុំសូមថ្លែងអំណរគុណដល់ **ឯកឧត្តម ម៉ៅ ទ័រ័រ** រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ និងជំរុញវិស័យស្រុកកម្ពុជា , លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមសិក្ខាសាលា និងបានមកស្នាក់នៅលើទឹកដីក្រុងព្រះសីហនុក្នុងរយៈប៉ុន្មានថ្ងៃនេះ។ ខ្ញុំសូមជូនពរ លោកជំទាវ ឯកឧត្តម លោក-លោកស្រី គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់មាន សុខភាពល្អ សិរីសួស្តី និងជួបប្រទះតែពុទ្ធពរទាំង ៤ ប្រការ គឺ **អាយុ វណ្ណៈ សុខៈ ពលៈ** កុំបីឃ្លាងឃ្លាតឡើយ។

សូមអរគុណ